



២២០៨២៧ – ឥទ្ធិពលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រចាំសប្តាហ៍ លេខរៀងទី២៧

០១ សីហា ២០២២ - ០៧ សីហា ២០២២

រៀបរៀងដោយ សុខ ច័ន្ទសុភា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព

រដ្ឋាភិបាលសម្លឹងមើលអត្រាភាពក្រីក្រត្រឹម ៧%

រដ្ឋាភិបាលនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអត្រាភាពក្រីក្ររបស់កម្ពុជាត្រឹម ៧ ភាគរយ ឬក្រោម ៧ ភាគរយនាពេលខាងមុខ។ ការរីកចម្រើននាពេលថ្មីៗនេះរបស់ប្រទេសជាតិ ពីយ៉ាងហោចណាស់ ៥០ ភាគរយនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ មកនៅក្រោម ១០ ភាគរយមុនពេលជំងឺរាតត្បាត Covid-19 បានវាយប្រហារ។ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា រដ្ឋាភិបាលបានខិតខំជួយជនក្រីក្រ និងជនងាយរងគ្រោះមុនកូវីដ-១៩ ហើយបន្តធ្វើក្នុងអំឡុងពេលរាតត្បាត ដើម្បីឲ្យពួកគេរួចផុតពីភាពក្រីក្រ។ លោកថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែសីហា ដែលលើកឡើងពីសមិទ្ធផលរយៈពេល ៥ ឆ្នាំរបស់ក្រសួង។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គ្រួសារប្រហែល ៧០០,០០០ ត្រូវបានផ្តល់ជំនួយដោយផ្ទាល់ ដែលសរុបមានប្រហែល ២.៧ លាននាក់។ ក្នុងរយៈពេល ២៥ ខែកន្លងមកនេះ ថវិកាសរុបដែលបានផ្តល់ដល់ជនក្រីក្រ និងជនងាយរងគ្រោះមានចំនួន ៧៤៤ លានដុល្លារ ដោយមានថវិកាមួយចំនួនកំពុងចំណាយបន្ត។ លោក សុខសេនសាន បានបញ្ជាក់ផងដែរថា កញ្ចប់ជំនួយសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក៏បានជួយដល់កំណើនសេដ្ឋកិច្ចចន្លោះពី ០,៤៥ ទៅ ០,៥៥ ភាគរយស្របពេលដែលកាត់បន្ថយអត្រាភាពក្រីក្រពី ២,៥ ទៅ ៣ ភាគរយផងដែរ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលតាមរយៈក្រសួងហិរញ្ញវត្ថុត្រូវតែរក្សាគោលនយោបាយរបស់ខ្លួនក្នុងការផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុដើម្បីជួយសហគ្រាសធុនតូច និងមធ្យមសម្រាប់វិស័យដែលងាយរងគ្រោះរួមជាមួយនឹងការបន្តគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ។

ប្រភព: [The Phnom Penh Post](#)

រដ្ឋបាលខេត្តព្រះសីហនុ

បើកកិច្ចប្រជុំបង្កើតក្រុមការងារ

សម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២

កិច្ចប្រជុំមួយត្រូវបានធ្វើឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយតម្រូវការនៃការពង្រឹងសមត្ថភាពសន្តិសុខស្បៀងនៅមូលដ្ឋានក្នុងខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី ០៤ ខែសីហា ក្រោមអធិបតីភាពលោក កៅ មុយថុង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក គង់ វិតាន់ អភិបាលរងខេត្តព្រះសីហនុ។ លោក វីតាន់ បានមានប្រសាសន៍ថា ក្រុមការងារសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះសីហនុ គឺជាការងារសំខាន់ដែលរាជរដ្ឋាភិបាលកំណត់ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្រជាតិ ២០១៩-២០២៣ ដើម្បីគាំទ្រដល់សង្គម។ លោកបានបន្តទៀតថា នេះជាការងារសំខាន់សម្រាប់ដោះស្រាយតម្រូវការ តាមរយៈការពង្រឹងសមត្ថភាពសន្តិសុខស្បៀងនៅថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់។ លោក មុយ ថុង បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារនៃអង្គការអន្តរជាតិចំនួនពីរ គឺ GIZ Cambodia និង Helen Keller International Cambodia (HKI)។ ចំណុចសំខាន់គឺបង្កើតក្រុមការងារថ្នាក់ខេត្តទាក់ទងនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីបង្កើតក្រុមការងារពហុវិស័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

ប្រភព: [Khmer Times](#)

នាយករដ្ឋមន្ត្រីចិន៖ ព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុកការប្រយុទ្ធនឹងជំងឺកូវីដ ជាអាទិភាព

សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែសីហា ជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានមានប្រសាសន៍ថា ខណៈពេលដែលកម្ពុជាបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដំបូង ប៉ុន្តែការប្រយុទ្ធបន្តនៅតែជាអាទិភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានបរិច្ចាគភ័ក្ត្រសំខាន់ Covid-19 ដល់កម្ពុជាដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយព្រះរាជាណាចក្រកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ការចាក់វ៉ាក់សាំង។ “ទោះបីជាយើងទទួលបានជោគជ័យក៏ដោយ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅតែជាអាទិភាពរបស់យើង ជាពិសេសយើងបន្តធ្វើការលើសុខភាពសាធារណៈ។ ជាពិសេស យើងបន្តធ្វើអ្វីៗតាមតែអាចធ្វើទៅបានដើម្បីអាចផលិតវ៉ាក់សាំង Covid-19 នៅកម្ពុជានាពេលអនាគត»។ សម្តេច ក៏បាននិយាយអំពីការងើបឡើងវិញនៃសេដ្ឋកិច្ច និងការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម ដោយកម្ពុជានៅមានលទ្ធភាពនាំចេញទំនិញ និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន។ គាត់បាននិយាយអំពីយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៤-២០២៦ ដោយនិយាយថាព្រះរាជាណាចក្រកម្ពុជាត្រៀមទិញវ៉ាក់សាំង Covid-19 ជាង ១០០ លានដូសនាពេលអនាគត ដើម្បីធានាថានឹងបន្តការការពារប្រឆាំងនឹងមេរោគ។ លោក Wang បានប្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំនោះថា ចិននឹងផ្តល់កម្ចីដល់ព្រះរាជាណាចក្រកម្ពុជាគ្រប់ពេលដែលមានការចាំបាច់។

ប្រភព: [The Phnom Penh Post](#)

មហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់សិទ្ធិមនុស្សក្នុងការទទួលបានបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាព

មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តសេចក្តីសម្រេចទទួលស្គាល់សិទ្ធិក្នុងការទទួលបានបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាពដែលវាជាសិទ្ធិមនុស្ស។ UNGA អំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ អាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត “បង្កើនកិច្ចខិតខំប្រឹងប្រែង” ដើម្បីធានាបាននូវបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា។ ដំណោះស្រាយ (A/76/L.75) កត់សម្គាល់ថាសិទ្ធិទទួលបានបរិស្ថានស្អាត មានសុខភាពល្អ និងនិរន្តរភាពគឺ

“ទាក់ទងទៅនឹងសិទ្ធិផ្សេងទៀត និងច្បាប់អន្តរជាតិដែលមានស្រាប់” ហើយបញ្ជាក់ថា ការផ្សព្វផ្សាយរបស់ខ្លួន “ទាមទារឱ្យមានការអនុវត្តន៍ពេញលេញ” នៃពហុភាគី។ កិច្ចព្រមព្រៀងបរិស្ថាន (MEAs) “ក្រោមគោលការណ៍នៃច្បាប់បរិស្ថានអន្តរជាតិ” ។ UNGA បានអនុម័តដំណោះស្រាយនៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២២ ដោយការបោះឆ្នោតដែលបានកត់ត្រាចំនួន ១៦១ គាំទ្រនិងគ្មានសម្លេងប្រឆាំង។ សិទ្ធិនេះដំបូងឡើយត្រូវបានស្នើឡើងដោយកូស្តារីកា ម៉ាល់ឌីវ ម៉ារ៉ុក ស្លូវេនី និងស្វីស ហើយក្រោយមកត្រូវបានសហការឧបត្ថម្ភដោយប្រទេសជាង ១០០។ ដំណោះស្រាយរបស់ UNGA គឺផ្អែកលើអត្ថបទស្រដៀងគ្នាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ក្នុងខែតុលា ឆ្នាំ ២០២១ ដែលតំណាងឱ្យការទទួលស្គាល់ជាផ្លូវការលើកដំបូងនៅកម្រិតសកលនៃសិទ្ធិទទួលបានបរិស្ថានស្អាត សុខភាពល្អ និងនិរន្តរភាព។

ប្រភព: [IISD](#)

**អនុប្រធានាធិបតី Kamala Harris គូសបញ្ជាក់អំពីថវិកាចំនួន ១
ពាន់លានដុល្លារ ក្នុងជំនួយសហព័ន្ធសម្រាប់ការសម្របខ្លួនទៅនឹង
អាកាសធាតុ**

អនុប្រធានាធិបតី Kamala Harris បានធ្វើដំណើរទៅកាន់ South Florida កាលពីថ្ងៃចន្ទ ដើម្បីប្រកាសផ្តល់មូលនិធិសហព័ន្ធជាង ១ ពាន់លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដើម្បីបង្កើនភាពធន់ទៅនឹងកំដៅខ្លាំង និងការប្រែប្រួលអាកាសធាតុ។ លោកស្រី Harris បាននិយាយបន្ទាប់ពីជួបជាមួយមេដឹកនាំនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ និងមជ្ឈមណ្ឌលជាតិព្យុះសង្ស្រា នៅ Miami ថា "ថ្ងៃនេះរដ្ឋបាលរបស់យើងកំពុងវិនិយោគជាង ១ ពាន់លានដុល្លារតាមរយៈ FEMA ដើម្បីផ្តល់មូលនិធិដល់គម្រោងដែលធន់នឹងអាកាសធាតុនៅក្នុងទីក្រុងចំនួន ៣៤៣ ជុំវិញប្រទេសរបស់យើង"។ សេចក្តីមានបានបង្ហាញពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ដែលធន់នឹងការកសាងកាលពីថ្ងៃចន្ទ ដោយនិយាយថា វានឹងផ្តល់អត្ថប្រយោជន៍ដល់រដ្ឋទាំង ៥០ ដែនដីចំនួនបី ព្រមទាំងទីក្រុងវ៉ាស៊ីនតោន។ សេចក្តីមានបាននិយាយថាការវិនិយោគ ១ ពាន់លានដុល្លារគឺជាការផ្តល់មូលនិធិទ្វេដងបើប្រៀបធៀបកាលពីឆ្នាំមុនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ ហើយបានផ្តល់កិត្តិយស ដល់ហេដ្ឋារចនាសម្ព័ន្ធ Bipartisan ។ លោកស្រី Harris បានលើកឡើងពីទឹកជំនន់ដ៏សាហាវនៅក្នុងរដ្ឋ Missouri និង Kentucky គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ា និងរលកកំដៅទូទាំងប្រទេស នៅពេលដែលលោកស្រីបានរៀបរាប់ពីការវិនិយោគរបស់រដ្ឋបាលក្នុងអំឡុងពេលសុន្ទរកថារបស់លោកស្រីនៅសាកលវិទ្យាល័យ Florida International ។

ប្រភព: [UPI](#)

មជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព

អាសយដ្ឋាន: ផ្ទះលេខ២៤ ផ្លូវ៥៦៦ សង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ

Email: admin@asianvision.org

Facebook: Asian Vision Institute

Twitter: Asian Vision Institute (@vision_asian)

Telegram: AVI Channel (<https://t.me/asianvision>)



220827 – AVI Sustainable Development Goals Weekly News Digest, Issue 27

01st August – 07th August 2022

By: SOK Chansophea (Junior Researcher, CSDS)

Gov't eyes 7% poverty rate

The government will redouble efforts to reduce Cambodia's poverty rate to a level at or below seven per cent in the near future to continue the nation's recent record of progress, from at least 50 per cent in the 1990s to below 10 per cent before the Covid-19 pandemic struck. Meas Soksensan, secretary of state at the Ministry of Economy and Finance, said the government had strived to help the poor and vulnerable prior to Covid-19 and continued to do so during the pandemic to get them out of poverty. He was speaking at an August 2 press conference to highlight the ministry's five-year achievements. During the pandemic, around 700,000 households were provided with direct assistance, totalling about 2.7 million people. Over the past 25 months, the total budget provided to the poor and vulnerable has been \$744 million, with some expenditures ongoing. Soksensan also said that the relief package for the poor and vulnerable citizenry had also helped with economic growth of between 0.45 and 0.55 per cent while also reducing the poverty rate by 2.5 to three per cent. The government, through the finance ministry, had to maintain its policy of providing financial aid packages to help small and medium enterprises for the vulnerable sectors along with continuing support for poor people, he said.

Source: [*The Phnom Penh Post*](#)

Preah Sihanouk Administration holds meeting to establish second Food Security and Nutrition Coordinating Working Group

A meeting was held by the provincial administration of Preah Sihanouk to address the need of the strengthening food security capacity at the local level in the province.

The meeting was held yesterday, and presided over by Kao Muy Thong, Deputy Secretary General of the Council for Agricultural and Rural Development of the Office of the Council of Ministers and Kong Vitan, Deputy Governor of Preah Sihanouk. Vitan said that the Preah Sihanouk Food Security and Nutrition Coordinating Working Group is an important task set by the Royal Government in the Sustainable Development Goals in line with the National Strategy 2019-2023 to support society. He continued that this is a key mechanism for addressing needs through strengthening the capacity for food security at the municipal, district, commune and sangkat levels. Muy Thong stated that the Council for Agricultural and Rural Development has cooperated with the Preah Sihanouk Provincial Administration and the working group of two international organizations, GIZ Cambodia and Helen Keller International Cambodia (HKI). The main point is to establish provincial working groups related to food security and nutrition to form a multi-sectoral working group in line with the fourth phase of the Rectangular Strategy.

Source: [*Khmer Times*](#)

PM to China's Wang: Kingdom still sees Covid fight as priority

Prime Minister Hun Sen, at an August 4 meeting with Chinese State Councillor and Minister of Foreign Affairs Wang Yi, said that while Cambodia had succeeded in the initial Covid-19 fight, the continuing battle remained a priority. Hun Sen thanked China for donating Covid-19 vaccines to Cambodia to assist in the fight against the disease, with the Kingdom ranked number one for its vaccination rollout. "Though we have been successful, the battle against Covid-19 remains our priority, with us especially continuing to work on public health. We

continue, in particular, to do whatever we can to be able to produce Covid-19 vaccines in Cambodia in the future,” he said. The premier also spoke of economic recovery and the reopening of socio-economic activities, with Cambodia remaining able to export goods and increase people’s incomes. He made mention of strategies for 2024-2026, saying the Kingdom is prepared to purchase more than 100 million Covid-19 vaccine doses in the future to ensure it continues to be protected against the virus. Wang told Hun Sen at the meeting that China will lend the Kingdom a hand whenever it is needed.

Source: [The Phnom Penh Post](#)

UNGA Recognizes Human Right to Clean, Healthy, and Sustainable Environment

The UN General Assembly (UNGA) passed a resolution recognizing the right to a clean, healthy, and sustainable environment as a human right. The UNGA calls upon States, international organizations, businesses, and other stakeholders to “scale up efforts” to ensure a clean, healthy, and sustainable environment for all. The resolution (A/76/L.75) notes that the right to a clean, healthy, and sustainable environment is “related to other rights and existing international law,” and affirms that its promotion “requires the full implementation” of the multilateral environmental agreements (MEAs) “under the principles of international environmental law.” The UNGA adopted the resolution on 28 July 2022, by a recorded vote of 161 in favor and zero against. Originally proposed by Costa Rica, the Maldives, Morocco, Slovenia, and Switzerland, and later co-sponsored by more than 100 countries, the UNGA resolution is based on a similar text, adopted by the UN Human Rights Council (UNHRC) in October 2021, which represented the first formal recognition at the global level of the right to a clean, healthy, and sustainable environment.

Source: [IISD](#)

VP Kamala Harris outlines \$1B in federal aid for climate resiliency

Vice President Kamala Harris traveled to South Florida on Monday to announce more than \$1 billion in federal funding to improve infrastructure nationwide to increase resiliency to excessive heat and climate change. "Today our administration is investing more than \$1 billion through FEMA to fund climate-resilient projects in 343 cities, towns and counties around our nation," Harris said after meeting with leaders at the Federal Emergency Management Agency and the National Hurricane Center in Miami. The White House unveiled the Building Resilient Infrastructure and Communities Program earlier Monday saying it will benefit all 50 states, three territories and Washington, D.C. The White House said the \$1 billion investment is double last year's funding for climate-resilient infrastructure and credited the Bipartisan Infrastructure Law. Harris referenced deadly flooding in Missouri and Kentucky, drought and wildfires in California and heat waves across the nation as she outlined the administration's investment during her speech at Florida International University.

Source: [UPI](#)

Centre for Sustainable Development Studies,

AVI Address: #24, Street 566, Boeung Kok 2, Toul Kok, Phnom Penh, Cambodia

Email: admin@asianvision.org

Facebook: Asian Vision Institute

Twitter: Asian Vision Institute (@vision_asian)

Telegram: AVI Channel (<https://t.me/asianvision>)